

ជិះក្នុងតម្លាចោក

ចំណេញបានរហូតដល់ 72% ជាមួយនឹងការបញ្ចុះតម្លៃ
ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយផ្អែកលើប្រាក់ចំណូលអ្នក។



ធ្វើម្តេចទើបមានលក្ខណៈសម្បត្តិ

អ្នកត្រូវតែមានប្រាក់ចំណូលក្នុងគ្រួសារមុនពេលកាត់ពន្ធ តិចជាង 200% នៃកម្រិតភាពក្រីក្ររបស់សហព័ន្ធ។ អ្នកក៏ត្រូវតែជាអ្នករស់នៅរដ្ឋអូរិហ្គិន ដែលមានអាយុ 18-64 ឆ្នាំដែរ។

អ្នកមានលក្ខណៈគ្រប់គ្រាន់ដោយស្វ័យប្រវត្តិ ប្រសិនបើអ្នកទទួលបាន៖

- ការធានារ៉ាប់រងសុខភាពពីគម្រោងសុខភាពរដ្ឋអូរិហ្គិន/មេឌីយែរ (OHP)
- ជំនួយអាហារូបត្ថម្ភបន្ថែម កម្មវិធី (SNAP)
- ជំនួយបង់ថ្លៃថាមពល (LIHEAP, OEAP, WAP)
- អាហារថ្ងៃត្រង់ឥតគិតថ្លៃ និងបញ្ចុះតម្លៃ
- ជំនួយផ្ទះ HUD
- ជំនួយបណ្តោះអាសន្នសម្រាប់អ្នកខ្វះខាត គ្រួសារខ្វះខាត (TANF)
- មើលកូនពេលធ្វើការងារ (ERD)
- ស្ត្រី ទារក និងកុមារ (WIC)

របៀបដាក់ពាក្យសុំ

ត្រៀមខ្លួនជាមួយនឹងភស្តុតាងនៃប្រាក់ចំណូល (ជាសំបុត្រផ្តល់ជំនួយ ឯកសារប្រាក់ចំណូល ឬការចុះឈ្មោះនៅក្នុងកម្មវិធីជំនួយនាពេលបច្ចុប្បន្ន) និងអត្តសញ្ញាណប័ណ្ណដែលមានរូបថតដែលចេញដោយរដ្ឋាភិបាល។

អនឡាញ

ចូលទៅកាន់ trimet.org/save ហើយចុចលើ "How to apply"

ជួបផ្ទាល់មុខ

ចូរទៅទីតាំងនៅ Pioneer Square របស់យើង ឬដើម្បីស្វែងរកទីតាំងដៃគូផ្សេងទៀត សូមចូលទៅកាន់ trimet.org/save ។

ត្រូវការជំនួយបន្ថែម?

- អង្គការក្នុងស្រុកផ្សេងៗ ប្រហែលជាអាចផ្តល់ជំនួយបន្ថែមជាមួយនឹងថ្លៃសំបុត្រជិះបាន។ ចូលទៅកាន់ trimet.org/farepartners ដើម្បីស្វែងយល់បន្ថែម។
- សម្រាប់សំណួរអំពីសិទ្ធិទទួលបាន ឬពាក្យសុំរបស់អ្នក សូមទូរស័ព្ទទៅលេខ **503-238-7433 (RIDE)** ឬអ៊ីមែលទៅ transitassistance@trimet.org ។



ដើម្បីដាក់ពាក្យសុំ សូមចូលទៅកាន់ trimet.org/save

